




แบบติดตั้ง : STANDARD **INVERTER** Single-Split Type






AEROWINGS **INVERTER**

i Auto
INTELLIGENT AUTO MODE

ANTI-BACTERIAL

COOLING MODELS



CS-PU30UKT

ข้อมูลจำเพาะ:

(): หน่วยทศนิยม

| รุ่น | | (50Hz) | CS-PU30UKT [CU-PU30UKT] 3,380 |
|---------------------------------------|------------------------|--|--|
| ความสามารถในการทำความเย็น | (min-max) kW | | 8.20 (1.15-10.00) |
| SEER ค่าประสิทธิภาพฤดูกาล | (min-max) Btu/h | | 27,477 (3,920-34,100) |
| EGAT ค่าประหยัดไฟ | Btu/hW | | 18.56 |
| | | | 5 ★ |
| ข้อมูลระบบไฟฟ้า | แรงดันไฟฟ้า | V | 220 |
| | กระแสไฟฟ้า | A | 11.6 |
| | กำลังไฟฟ้า (min-max) | W | 2,300 (350-3,200) |
| การทำความเย็น | | L/h | 4.8 |
| | | Pt/h | 10.1 |
| การไหลเวียนของอากาศ | ภายใน | m ³ /min (ft ³ /min) | 21.6 (760) |
| | ภายนอก | m ³ /min (ft ³ /min) | 50.2 (1,770) |
| ระดับเสียง | ภายใน (H / L / Q-Lo) | dB(A) | 47/37/34 |
| | ภายนอก (H) | dB(A) | 53 |
| ขนาด | สูง | มม. | 302 (795) |
| | กว้าง | มม. | 1,102 (875) |
| | ลึก | มม. | 43-13/32 (34-15/32) |
| น้ำหนัก | ภายใน | กก.(ปอนด์) | 13 (29) |
| | ภายนอก | กก.(ปอนด์) | 55 (121) |
| ขนาดเส้นผ่าศูนย์กลางของท่อส่งความเย็น | ท่อทองเหลือง | มม. | ø 6.35 |
| | ท่อสังกะสี | นิ้ว | 1/4 |
| | | มม. | ø 15.88 |
| ความยาวท่อ | ความยาวท่อมาตรฐาน | เมตร | 10.0 |
| | ความยาวท่อสูงสุด | เมตร | 30 |
| | ความยาวท่อแฉกสูงสุด | เมตร | 20 |
| | ระดับการพ่นน้ำยาแอร์** | กรัม/เมตร | 25 |
| แหล่งจ่ายไฟ | | | หน่วยทศนิยม |

* หากไม่ได้ติดตั้งน้ำยาแอร์ออกไม่ไปนานกว่าที่ระบุเพียงพอต่อการใช้งานภายในหนึ่ง

หน่วยภายนอกอาคาร





CU-PU30UKT

แบบติดตั้ง : ECO **INVERTER** Single-Split Type







CS-YU9VKT | CS-YU13VKT





CS-YU18VKT | CS-YU24VKT

COOLING MODELS



ข้อมูลจำเพาะ:

(): หน่วยทศนิยม

| รุ่น | | (50Hz) | CS-YU9VKT [CU-YU9VKT] 380 | CS-YU13VKT [CU-YU13VKT] 400 | CS-YU18VKT [CU-YU18VKT] 570 | CS-YU24VKT [CU-YU24VKT] 770 |
|---------------------------------------|------------------------|--|--|--|--|--|
| ความสามารถในการทำความเย็น | (min-max) kW | | 2.6 (0.09-3.58) | 3.6 (0.96-4.09) | 5.3 (0.58-6.42) | 7.0 (2.49-8.52) |
| SEER ค่าประสิทธิภาพฤดูกาล | (min-max) Btu/h | | 9,514 (307-12,215) | 12,245 (3,276-13,955) | 18,359 (1,979-21,905) | 24,087 (2,498-29,070) |
| EGAT ค่าประหยัดไฟ | Btu/hW | | 18.80 | 19.04 | 17.98 | 18.25 |
| | | | 5 ★ | 5 ★ | 5 ★ | 5 ★ |
| ข้อมูลระบบไฟฟ้า | แรงดันไฟฟ้า | V | 220 | 220 | 220 | 220 |
| | กระแสไฟฟ้า | A | 5.5 | 6.5 | 11.5 | 16.0 |
| | กำลังไฟฟ้า (min-max) | W | 700 (100-1,200) | 1,010 (210-1,280) | 1,650 (220-2,450) | 2,000 (500-2,500) |
| การทำความเย็น | | L/h | 0.5 | 1.0 | 1.6 | 3.0 |
| | | Pt/h | 1.055 | 2.110 | 3.376 | 6.330 |
| การไหลเวียนของอากาศ | ภายใน | m ³ /min (ft ³ /min) | 10 (353) | 10.5 (371) | 16.3 (575) | 21.7 (766) |
| | ภายนอก | m ³ /min (ft ³ /min) | 28 (988) | 30 (1,059) | 35 (1,236) | 36 (1,271) |
| ระดับเสียง | ภายใน (H / L / Q-Lo) | dB(A) | 42/31/24 | 42/33/22 | 47/35/27 | 52/39/32 |
| | ภายนอก (H / L) | dB(A) | 49/48 | 49/48 | 57/53 | 57/57 |
| ขนาด | สูง | มม. | 292 (545) | 294 (545) | 316 (545) | 330 (700) |
| | กว้าง | มม. | 792 (730) | 881 (730) | 997 (800) | 1,120 (900) |
| | ลึก | มม. | 201 (285) | 194 (285) | 227 (315) | 236 (350) |
| น้ำหนัก | ภายใน | กก.(ปอนด์) | 9 (20) | 9.5 (21) | 12 (26) | 14 (31) |
| | ภายนอก | กก.(ปอนด์) | 24 (53) | 25.5 (56) | 33.5 (74) | 51 (112) |
| ขนาดเส้นผ่าศูนย์กลางของท่อส่งความเย็น | ท่อทองเหลือง | มม. | ø 6.35 | ø 6.35 | ø 6.35 | ø 6.35 |
| | ท่อสังกะสี | นิ้ว | 1/4 | 1/4 | 1/4 | 1/4 |
| | | มม. | ø 9.52 | ø 12.70 | ø 12.70 | ø 15.88 |
| ความยาวท่อ | ความยาวท่อมาตรฐาน | เมตร | 3 | 3 | 3 | 3 |
| | ความยาวท่อสูงสุด | เมตร | 20 | 20 | 20 | 25 |
| | ความยาวท่อแฉกสูงสุด | เมตร | 10 | 10 | 10 | 15 |
| | ระดับการพ่นน้ำยาแอร์** | กรัม/เมตร | 20 | 20 | 20 | 30 |
| แหล่งจ่ายไฟ | | | หน่วยทศนิยม | หน่วยทศนิยม | หน่วยทศนิยม | หน่วยทศนิยม |

* หากไม่ได้ติดตั้งน้ำยาแอร์ออกไม่ไปนานกว่าที่ระบุเพียงพอต่อการใช้งานภายในเครื่อง

หน่วยภายนอกอาคาร










CU-YU9VKT CU-YU13VKT CU-YU18VKT CU-YU24VKT

ល្អបំផុត : STANDARD NON-INVERTER Single-Split Type




ល្អបំផុត : ECO NON-INVERTER Single-Split Type



ប៉ុន្មានប្រភេទ៖

| ឥដ្ឋ | (ម៉ែត្រ) | (ម៉ែត្រ) | | | | |
|-----------------------------|-----------|--------------------------|----------------------------|----------------------------|----------------------------|----------------------------|
| | | CS-PN9WKT (CU-PN9WKT) | CS-PN12WKT (CU-PN12WKT) | CS-PN18WKT (CU-PN18WKT) | CS-PN24WKT (CU-PN24WKT) | CS-PN30WKT (CU-PN30WKT) |
| កម្រិតថ្លៃប្រចាំឆ្នាំ | (m-h-m) | 345 | 410 | 590 | 825 | 960 |
| SEER កម្រិតថ្លៃប្រចាំឆ្នាំ | Btu/hw | 13.56 | 13.44 | 13.43 | 13.41 | 10.94* |
| EGEAT កម្រិតថ្លៃប្រចាំឆ្នាំ | Pin | 5 | 5 | 5 | 5 | 5 |
| វ៉ូល្លេស៊ីតេ | V | 220 | 220 | 220 | 220 | 220 |
| កម្រិតថ្លៃប្រចាំឆ្នាំ | A | 3.4 | 4.4 | 6.7 | 8.1 | 13.4 |
| កម្រិតថ្លៃប្រចាំឆ្នាំ | W | 740 | 980 | 1,450 | 1,730 | 2,220 |
| កម្រិតថ្លៃប្រចាំឆ្នាំ | L/h | 1.8 | 2.1 | 2.9 | 3.6 | 4.9 |
| កម្រិតថ្លៃប្រចាំឆ្នាំ | Pin | 3.4 | 4.4 | 6.1 | 7.6 | 10.4 |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 10.3 (389) | 12.4 (449) | 13.6 (489) | 21.8 (779) | 22.6 (789) |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 30.0 (1,050) | 29.4 (1,040) | 30.0 (1,050) | 48.7 (1,750) | 53.5 (1,890) |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 30/28 | 40/42 | 49/38 | 40/42 | 50/44 |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 49 | 51 | 53 | 55 | 57 |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 291 (542) | 220 (542) | 302 (619) | 302 (699) | 302 (699) |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 11,716 (211,182) | 11,716 (211,182) | 11,592 (24,308) | 11,292 (27,388) | 11,292 (27,388) |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 799 (790) | 799 (790) | 1,102 (624) | 1,102 (679) | 1,102 (679) |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 31,162 (2,032) | 31,162 (2,032) | 40,132 (2,592) | 43,192 (3,416) | 43,132 (3,416) |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 197 (289) | 197 (289) | 244 (289) | 244 (289) | 244 (289) |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 7,241 (1,323) | 7,241 (1,323) | 9,431 (2,582) | 9,431 (2,582) | 9,431 (2,582) |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 819 | 819 | 12,029 | 13,729 | 13,729 |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 25 (55) | 29 (64) | 39 (86) | 56 (123) | 54 (119) |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 0.535 | 0.535 | 0.535 | 0.535 | 0.535 |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 1/4 | 1/4 | 1/4 | 1/4 | 1/4 |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 0.332 | 0.1270 | 0.1270 | 0.1288 | 0.1288 |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 3/8 | 1/2 | 1/2 | 5/8 | 5/8 |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 7.5 | 7.5 | 7.5 | 7.5 | 7.5 |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 20 | 20 | 30 | 30 | 40 |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 15 | 15 | 20 | 20 | 30 |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 10 | 10 | 15 | 25 | 25 |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 10 | 10 | 15 | 25 | 25 |

ល្អបំផុត : STANDARD NON-INVERTER Single-Split Type



ល្អបំផុត : ECO NON-INVERTER Single-Split Type



ប៉ុន្មានប្រភេទ៖

| ឥដ្ឋ | (ម៉ែត្រ) | (ម៉ែត្រ) | | | | |
|-----------------------------|-----------|--------------------------|----------------------------|----------------------------|----------------------------|----------------------------|
| | | CS-YN9WKT (CU-YN9WKT) | CS-YN12WKT (CU-YN12WKT) | CS-YN18WKT (CU-YN18WKT) | CS-YN24WKT (CU-YN24WKT) | CS-YN30WKT (CU-YN30WKT) |
| កម្រិតថ្លៃប្រចាំឆ្នាំ | (m-h-m) | 300 | 365 | 520 | 715 | |
| SEER កម្រិតថ្លៃប្រចាំឆ្នាំ | Btu/hw | 14.16 | 13.17 | 13.28 | 13.10 | |
| EGEAT កម្រិតថ្លៃប្រចាំឆ្នាំ | Pin | 5★ | 5 | 5 | 5 | |
| វ៉ូល្លេស៊ីតេ | V | 220 | 220 | 220 | 220 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | A | 4.65 | 8.6 | 11.0 | 15.0 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | W | 700 | 965 | 1,480 | 1,980 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | L/h | 0.5 | 1.0 | 1.8 | 3.0 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | Pin | 1.655 | 2.110 | 3.276 | 6.330 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 10 (333) | 10.6 (371) | 14.3 (573) | 21.7 (768) | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 28 (989) | 30 (1,059) | 35 (1,239) | 38 (1,271) | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 44,932.5 | 41,932.2 | 49,527 | 47,892 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 51/48 | 52/48 | 53/50 | 57/57 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 292 (545) | 234 (546) | 316 (545) | 330 (700) | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 11,42 (244) | 11,10 (244) | 15,16 (244) | 15,75 (244) | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 792 (720) | 881 (720) | 997 (820) | 1,120 (820) | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 34,69 (334) | 37,99 (334) | 42,12 (332) | 47,84 (401) | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 201 (285) | 194 (285) | 227 (315) | 289 (330) | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 14,57 (14,57) | 14,57 (14,57) | 12,21 (12,21) | 12,21 (12,21) | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 83 (119) | 10 (22) | 14.5 (62) | 15 (63) | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 28 (62) | 28.5 (63) | 37.5 (63) | 51 (117) | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 0.535 | 0.535 | 0.535 | 0.535 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 1/4 | 1/4 | 1/4 | 1/4 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 0.332 | 0.1270 | 0.1270 | 0.1588 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 3/8 | 1/2 | 1/2 | 5/8 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 3 | 3 | 3 | 3 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 20 | 30 | 30 | 25 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 10 | 10 | 10 | 15 | |
| កម្រិតថ្លៃប្រចាំឆ្នាំ | គ្រប់គ្រង | 20 | 20 | 20 | 30 | |

ល្អបំផុត : STANDARD NON-INVERTER Single-Split Type

